



ហ្វាកស៊ីយ ហ្វាយនែស



ជម្រើសប្រសើររបស់អ្នក
ដើម្បីជោគជ័យ
របាយការណ៍ប្រចាំឆ្នាំ ២០១៨

លោកកាន់តែខ្ពស់
ទៅរកភាពជោគជ័យ
កាន់តែអស្ចារ្យ



មាតិកា

០៤	ចក្ខុវិស័យ និង បេសកកម្ម
០៥	ទស្សនៈវិស័យ និងវប្បធម៌
០៧	តារាងលទ្ធផលសង្ខេប
០៩	សាររបស់ប្រធានក្រុមប្រឹក្សាភិបាល
១០	សាររបស់អគ្គនាយក
១១	សេចក្តីសង្ខេបគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី
១៣	សកម្មភាពវប្បធម៌សំខាន់ៗក្នុងឆ្នាំ ២០១៨ / ២០១៩
១៦	រចនាសម្ព័ន្ធគ្រឹះស្ថាន
១៧	ភាគទុនិក
២២	ក្រុមប្រឹក្សាភិបាល
២៣	គណៈគ្រប់គ្រង
២៧	គណៈកម្មាធិការ
២៩	អតិថិជនរបស់យើង
៣១	ផលិតផលឥណទាន
៣៧	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
៤១	របាយការណ៍របស់សេវាករណ៍ករាជ្យ

ចក្ខុវិស័យ



បេសកកម្ម

ទទួលនូវភក្ដីភាពយូរអង្វែងពីសំណាក់អភិបាល
 ការបណ្តុះបណ្តាលនៃភាពជោគជ័យ
 ការរីកចម្រើននៃអាជីវកម្មប្រកបដោយនិរន្តរភាព

ទស្សនៈវិស័យ និងវប្បធម៌

ចេះទទួលយកវប្បធម៌ ការងារល្អៗ



- អាមេរិកជាប្រទេសចម្រុះជាតិសាសន៍ដែលទទួលយកវប្បធម៌ល្អៗពីគ្រប់ប្រទេសក្នុងពិភពលោក
- កម្ពុជាគួរចេះទទួលយកវប្បធម៌ការងារល្អៗពីប្រទេសដទៃ និងរក្សាទុកវប្បធម៌ល្អៗរបស់ខ្លួន

ការផ្តល់តម្លៃបុគ្គលិកជាធំ



- ការទុកបុគ្គលិកជាធំ
- ខិតខំធ្វើការ និងរីកចម្រើនទាំងអស់គ្នា
- ការផ្តល់សិទ្ធិអំណាច
- ការផ្តល់អត្ថប្រយោជន៍ដោយឈរលើលទ្ធផលការងារ


ភាពស្មោះត្រង់



អញ្ជាត្រឹមត្រូវ



ការគោរពតួនាទីរៀងៗខ្លួន



ការផ្លាស់ប្តូរឥរិយាបថ



គោលការណ៍ CIF

- **C** : មិនពាក់ព័ន្ធនឹងកម្រៃជើងសារ
- **I** : មិនបង្កកំហុសដោយចេតនា
- **F** : មិនកេងបន្លំ

តារាងលទ្ធផលសង្ខេប

ប្រតិបត្តិការសំខាន់ៗ	២០១៦	២០១៧	២០១៨	ឧសភា ២០១៩
ចំនួនការិយាល័យប្រតិបត្តិការ	១	១	៦	៦
ចំនួនបុគ្គលិកសរុប	២៤	៧៧	១៣៧	១៣៦
ចំនួនអតិថិជនឥណទានសរុប	២៩៦	៣៥០	៨,៣៩៧	១៧,០០៩
ឥណទានមានហានិភ័យលើស៣០ថ្ងៃ	២.៧%	៥.៣៤%	០.៥៤%	០.៣០%
សមតុល្យឥណទានសរុប (គិតជាដុល្លារ)	១,៣៧៦,៣២៩	២,៥១៨,០៨០	១៣,១៨៣,១៧៨	១៧,២៤៤,៤៧៦
ទ្រព្យសកម្មសរុប (គិតជាដុល្លារ)	១,៥៦៤,២០១	៣,៦៤២,០២០	១៦,១៧០,៧៦៦	១៨,៥៧៧,២៦៣



សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

វាមានរយៈពេលជាងពីរឆ្នាំមកហើយដែល
ជោគជ័យ ហ្វាយនេន កីអិលស៊ី ដែលជាក្រុម
ហ៊ិនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hanshin
Engineering and Construction បានបន្ត
វត្តមានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា
ប្រកបដោយមោទនភាព និងទំនុកចិត្តយ៉ាង
រឹងមាំនៅក្នុង ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុនៅ
កម្ពុជា។ បច្ចុប្បន្នគ្រឹះស្ថានរបស់យើងត្រូវបាន
ទទួលស្គាល់យ៉ាងទូលំទូលាយដោយធនាគារ
ជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ
កម្ពុជា ថាជាគ្រឹះស្ថានមួយក្នុងចំណោម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ បំផុតនៅកម្ពុជា
លើផ្នែកទំហំផលប័ត្រឥណទានសរុប។ ទាំង
អស់នេះគឺជាលទ្ធផលដែលបញ្ជាក់ថា ពួក
យើងសម្រេចបានដោយជោគជ័យនូវផែនការ
យុទ្ធសាស្ត្រក៏ដូចជា វឌ្ឍនភាពយ៉ាងធំធេង
សម្រាប់គ្រឹះស្ថានទាំងមូល។ ពួកយើងពិត
ជាមានមោទនភាពខ្លាំងដែលទទួលបាន
លទ្ធផលប្រកបដោយផ្លែផ្កា និងមានជំនឿ

ចិត្តយ៉ាងមុតមាំថា ជោគជ័យ នឹងសម្រេចបាន
សមិទ្ធផលកាន់តែអស្ចារ្យបន្ថែមទៀត ក្នុង
ឆ្នាំ២០១៩។

ក្នុងឆ្នាំ២០១៨ គ្រឹះស្ថានធនាគារ និងមីក្រូ
ហិរញ្ញវត្ថុ មានសុខភាពល្អរឹងមាំដោយសារ
កម្រិតខ្ពស់នៃដើមទុន ស្ថិរភាពប្រាក់ចំណេញ
ព្រមទាំងកម្រិតខ្ពស់នៃសន្ទនីយភាព។ គ្រឹះ
ស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុរក្សាបាន
អនុបាតប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម
១,៧% និង ៣,៦% អនុបាតប្រាក់ចំណេញ
ធៀបនឹងមូលនិធិភាគទុនិក ៩,២% និង
១៧,៧% និងអនុបាតឥណទានមិនដំណើរ
ការ ២,៨% និង ១,៣% រៀងគ្នា។ លើសពី
នេះអនុបាតសាធនភាព និងអនុបាតសន្ទនីយ
ភាពជាមធ្យមសម្រាប់គ្រឹះស្ថានធនាគារមាន
២៥% និង១៦៨% (ធៀបនឹងកម្រិតកំណត់
១៥% និង ៨០% រៀងគ្នា) និងសម្រាប់គ្រឹះស្ថាន
មីក្រូហិរញ្ញវត្ថុមាន ២១% និង ១៨៨%។

ទស្សនវិស័យ និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០១៩

សេដ្ឋកិច្ចកម្ពុជានៅ តែបន្តកំណើនយ៉ាងល្អ ដែលកំណើនសេដ្ឋកិច្ចស្ថិតក្នុងអត្រា ៧,៣% នៅឆ្នាំ២០១៨ ដែលជាកម្រិតខ្ពស់ធៀបនឹង អត្រាកំណើន ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ ដែលត្រូវបានគាំទ្រ ជាចម្បងដោយកំណើន វិស័យកាត់ដេរ ទេសចរណ៍ សំណង់ គូបផ្សំ និងគោលនយោបាយសារពើពន្ធវិភាវកម្ម។

យើងមានចក្ខុវិស័យឆ្ពោះទៅរកស្ថាប័នប្រកប ដោយភាពលេចធ្លោក្នុងចំណោមគ្រឹះស្ថាន ហិរញ្ញវត្ថុធំៗក្នុងពេលដ៏ខ្លីខាងមុខនេះ។ ដូច នេះ ការវិនិយោគទៅលើធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូលត្រូវ បានចាត់ទុកជាអាទិភាពចម្បង។ ក្នុងនាម ជាបុគ្គលិកម្នីររបស់ក្រុមហ៊ុនសំណង់ដ៏ធំ ជោគជ័យ ហ្វាយនែន ទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ក្នុងការបង្កើតផែនការ យុទ្ធសាស្ត្រដើម្បីផ្តល់សន្ទុះថ្មីបន្ថែមទៀត ដល់កំណើនហិរញ្ញវត្ថុប្រកបដោយភាពរឹងមាំ នៅក្នុងប្រតិបត្តិការអាជីវកម្ម។

លើសពីនេះបណ្តាញប្រតិបត្តិការរបស់យើង នឹងកើនឡើងដល់ចំនួន ៨សាខា ត្រឹមដំណាច់ ឆ្នាំ២០១៩។ ក្នុងរយៈពេល ៥ឆ្នាំខាងមុខយើង នឹង ប្រែក្លាយទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឬធនាគារពាណិជ្ជ ព្រម ជាមួយនឹងការពង្រីកខ្លួន ចូលក្នុងអាជីវកម្ម សក្តានុពលដទៃទៀត។

ជាចុងក្រោយ ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំ បាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ សហការី ក្រុមប្រឹក្សាភិបាល អគ្គនាយក ថ្នាក់ដឹកនាំគ្រឹះស្ថាន និងបុគ្គលិក ជោគជ័យទាំងអស់ ដែលបានរួមចំណែក ដល់ការរីកចម្រើនរបស់គ្រឹះស្ថានតាមរយៈ ការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកប ដោយប្រសិទ្ធភាព។ ខ្ញុំបាទក៏សូមផ្ញើការសរសើរ នេះថ្លែងអំណរគុណចំពោះ ភាគីពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច អតិថិ ជន ដៃគូអាជីវកម្ម និងសហគមន៍សម្រាប់ការ

គាំទ្រចំពោះជោគជ័យ ហ្វាយនែន ដែលជួយ ឲ្យពួកយើងអាចបោះជំហាន ឆ្ពោះទៅកាន់ គោលដៅ ជាក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់ពិភព លោកក្នុងថ្ងៃអនាគត។ ជាពិសេស ខ្ញុំបាទក៏ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងវាយ តម្លៃខ្ពស់ចំពោះ ការបន្តការគាំទ្រពីសំណាក់ ធនាគារជាតិនៃកម្ពុជា។ យើងរំពឹងយ៉ាងមុត មាំថា នឹងបន្តទទួលបានការគាំទ្រនេះពីភាគី ពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យជោគជ័យអាចបន្ត ការរីកចម្រើននៃកម្មវិធីសម្រាប់គ្រប់ គ្នាប្រកបដោយនិរន្តរភាពនៅក្នុងឆ្នាំ២០១៩។ សូមអរគុណ។

លោក **MOON KYU CHOI**
ប្រធានក្រុមប្រឹក្សាភិបាល



សាររបស់អគ្គនាយក

ទេពកោសល្យខ្ពស់ដែល កត្តាទាំងនេះបានជួយឲ្យពួកយើងសម្រេចបាននូវបេសកកម្ម “ជម្រើសប្រសើរជាងផុតដើម្បី ជោគជ័យយូរអង្វែង គឺ ជោគជ័យ ហ្វាយនែន”។

ពួកយើងបានបង្កើតឡើងនូវវប្បធម៌ថ្មីសម្រាប់ពួកយើងគឺ “ធ្វើការជាមួយមនុស្សដែលឆ្លើមបំផុត” “អរព្យាក្រឹតភាព” “ការផ្លាស់ប្តូរដែលគ្មានថ្លៃបញ្ចប់” និង “ភាពស្មោះត្រង់គឺជាគោលការណ៍ល្អបំផុត” ដើម្បីលើកកម្ពស់មូលដ្ឋានការងារឲ្យមាននិរន្តរភាព។ ជោគជ័យ ហ្វាយនែន គឺជាគ្រឹះស្ថានដែលមានលក្ខណៈ ចម្រុះទៅដោយបុគ្គលិកឆ្លើមៗជាច្រើនដែលមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗគ្នា។ គំរូនៃវប្បធម៌និងការអនុវត្តត្រូវបានច្នៃចេញមកពី គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខជាច្រើន ហើយបង្កើតបានជា “បែបបទគំរូរបស់ជោគជ័យ” ក្រោមពាក្យស្លោកថា “ក្រុមមួយគោលដៅមួយ”។

ដោយយល់ថា អាជីវកម្មផ្នែកហិរញ្ញវត្ថុ គឺជាអាជីវកម្មផ្នែកព័ត៌មានវិទ្យា ពួកយើងបាននឹងកំពុងធ្វើការវិនិយោគទៅលើ ប្រព័ន្ធព័ត៌មានវិទ្យាដែលរួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងនិងប្រព័ន្ធនាគារស្នូល ដោយការរំពឹងទុកថាវានឹងជួយជំរុញទៅដល់ការគ្រប់គ្រងអាជីវកម្មបែប Fin-Tech ក៏ដូចជាធ្វើឲ្យមានស្ថិរភាពនូវអាជីវកម្មកម្ចីនាពេលបច្ចុប្បន្នរបស់យើង។

ការបង្កើតឡើងនូវ ផលិតផលដែលមានលក្ខណៈខុសប្លែកពីគេ និងលក្ខណៈទិដ្ឋភាពផ្តាច់មុខ គឺជាកត្តាជោគជ័យដ៏ចម្បងដើម្បីឈាន

ជោគជ័យ ហ្វាយនែន បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ២០១៦ ដោយមានភាគទុនិកនៅក្នុងស្រុក ហើយការផ្ទេរភាគហ៊ុនទៅភាគទុនិកក្នុង បានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជានៅក្នុង ខែសីហា ឆ្នាំ២០១៧។ ពួកយើងបានធ្វើការលះបង់កម្លាំងកាយចិត្តរបស់យើងដើម្បីអាចឈរជើងនៅក្នុងវិស័យដែលពោរពេញទៅដោយការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយនេះ។ បុគ្គលិកចំនួន ១៣៦ នាក់កំពុងបំពេញការងារនៅការិយាល័យកណ្តាល និងសាខាចំនួន ៦ដោយមានផលបំប្រែឥណទានសរុបចំនួន ១៧លានដុល្លារ និងអតិថិជនចំនួន ១៧,០០០ នាក់គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ ខ្ញុំពិតជាមានមោទនភាព យ៉ាងខ្លាំងចំពោះបុគ្គលិករបស់ខ្ញុំ ជាពិសេសគឺការគ្រប់គ្រងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងប្រកបដោយ

ឆ្ពោះទៅរកភាពរីកចម្រើននៅលើទីផ្សារ មីក្រូហិរញ្ញវត្ថុដែលមាន ភាពកកកុញមួយនេះ។ ដូចនេះយើងបានព្យាយាមគ្រប់បែបយ៉ាង ក្នុងការចាប់យកនូវដៃគូសហការផ្សេងៗ ដើម្បីបង្កើតឡើងនូវសេវាកម្មកម្ចីដែលមានលក្ខណៈពិសេសដូចជាការផ្តល់ ជូននូវសេវាកម្មប្រាក់បៀវត្សសម្រាប់កម្មករ កម្មការិនីរោងចក្រដែលមានវ័យក្មេងៗ និងមាននិន្នាការក្នុងការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃក្នុងតម្លៃសមរម្យមួយ។ ខ្ញុំមានជំនឿចិត្តថា ឆ្នាំនេះនឹងក្លាយជាពេលវេលាដែលពោរពេញទៅដោយការប្រឈមថ្មីៗជាច្រើន និងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុធំៗ នៅទូទាំងសកលលោក។ យ៉ាងណាក៏ដោយ យើងនឹងព្យាយាម ឲ្យអស់ពីលទ្ធភាពរបស់យើងដើម្បីបង្កើតឲ្យបាននូវទីផ្សារ សមុទ្រខៀវដែលមិនមានគួរប្រកួតប្រជែង និងដើម្បីឈានទៅរកការរីកចម្រើនប្រកបដោយនិរន្តរភាព ហើយពួកយើងក៏នឹង ចាប់ផ្តើមរួមចំណែកទៅឲ្យសង្គមវិញផងដែរ ដោយការអនុវត្តនូវទំនួលខុសត្រូវសាជីវកម្មសម្រាប់សង្គម ដូចជាការការផ្តល់ជំនួយលើផ្នែកអភិវឌ្ឍន៍ទេពកោសល្យនៅក្នុងប្រទេសកម្ពុជាជាដើម ។

លោក CHEON GIL PARK
អគ្គនាយក

សេចក្តីសង្ខេបគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី

ប្រវត្តិរបស់គ្រឹះស្ថាន



ការិយាល័យកណ្តាល

- កក្កដា ២០១៥ : បង្កើតឡើង
- មីនា ២០១៦ : វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ពីក្រសួងពាណិជ្ជកម្ម
- មេសា ២០១៦ : អាជ្ញាបណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា
- សីហា ២០១៧ : ត្រូវបានទិញដោយក្រុមហ៊ុនកូរ៉េគី Hanshin E&C និង Plus International

ការពង្រីកសាខាថ្មី

- មីនា ២០១៨ : ៣ សាខា (ទួលគោក តាខ្មៅ ថ្នល់ទទឹង)
- កក្កដា ២០១៨ : ២ សាខា (កំពង់ស្ពឺ ជើងព្រៃ)



សាខាតាខ្មៅ (TKH)



សាខាទួលគោក (TK)



សាខាជើងព្រៃ (CHP)

ការបង្កើនដើមទុន

- កម្ពុ៖ ២០១៨ : បង្កើនដើមទុនពី ១ លានដុល្លារទៅ ១.៥ លានដុល្លារអាមេរិក
- មករា ២០១៩ : បង្កើនដើមទុនពី ១.៥ លានដុល្លារទៅ ៣.៥ លានដុល្លារអាមេរិក



ការសហការភាពជាដៃគូអាជីវកម្ម

ក្រុមហ៊ុន អ៊ិនប៊ីសណេស ម.ក

ក្រុមហ៊ុន Hyundai Agro Cambodia



សកម្មភាពប្រធានសំខាន់ៗក្នុងឆ្នាំ ២០១៨ / ២០១៩

វគ្គបណ្តុះបណ្តាលបុគ្គលិកថ្មី និងវគ្គបណ្តុះបណ្តាលជំនាញទន់



សិក្ខាសាលាបុគ្គលិកប្រចាំឆ្នាំលើកទី១ នៅខែមេសា ឆ្នាំ២០១៨ នាខេត្តសៀមរាប



សិក្ខាសាលាថ្នាក់គ្រប់គ្រងនៅខែកក្កដា ឆ្នាំ២០១៨ នាសណ្ឋាគារសុខាភ័ព្ស




ពិធីផល្លៀងដំណាច់ឆ្នាំ ២០១៨ ដែលបានប្រារព្ធធ្វើឡើងនៅខែធ្នូ ឆ្នាំ២០១៨ នាភោជនីយដ្ឋាន ទន្លេបាសាក់



ដំណើរទស្សនកិច្ចសិក្សារបស់គណៈគ្រប់គ្រងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ



រចនាសម្ព័ន្ធគ្រឹះស្ថាន



ភាគទុនិក

ក្រុមហ៊ុន HANSHIN ENGINEERING AND CONSTRUCTION CO., LTD.



គម្រោងសំណង់ធារាសាស្ត្ររបស់ក្រុមហ៊ុន HANSHIN E&C ក្នុងឆ្នាំ ២០១៨



សកម្មភាពទំនួលខុសត្រូវសាងសង់កម្មសម្រាប់សង្គម



គម្រោងសាងសង់ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ២១ នៅក្នុងប្រទេសកម្ពុជា



ក្រុមហ៊ុន PLUS INTERNATIONAL CO., LTD.



ក្រុមប្រឹក្សាភិបាល



លោក MOON KYU CHOI
ប្រធានក្រុមប្រឹក្សាភិបាល

- បច្ចុប្បន្នជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd.
- បរិញ្ញាបត្រជាន់ខ្ពស់ពី Thunderbird School of Global Management, Arizona, USA
- បរិញ្ញាបត្រពី Sogang University, Seoul, Korea.
- បុគ្គលិកក្រុមហ៊ុន Hyundai Merchant Marine
- បុគ្គលិកក្រុមហ៊ុន Hyundai Motor Company



លោក JUNG HOON KIM
អភិបាលឯករាជ្យ

- បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពី Sogang University, Seoul, Korea.
- បុគ្គលិកក្រុមហ៊ុន Hyundai Marine & Fire Insurance



លោក CHEON GIL PARK
អភិបាល

- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី Yonsei University, Seoul, Korea
- វិញ្ញាបនបត្រ UC Berkeley Marketing Diploma, California, USA
- បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី Sogang University, Seoul, Korea
- អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Green Central
- ប្រធានគ្រប់គ្រងក្រុមហ៊ុន Samsung Card
- ប្រធានក្រុមការងារក្រុមហ៊ុន Hyundai Card
- ប្រធានក្រុមការងារក្រុមហ៊ុន CJ Hellovision

គណៈគ្រប់គ្រង



លោក CHEON GIL PARK

អគ្គនាយក

- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី Yonsei University, Seoul, Korea
- វិញ្ញាបនបត្រ UC Berkeley Marketing Diploma, California, USA
- បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី Sogang University, Seoul, Korea
- អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Green Central
- ប្រធានគ្រប់គ្រងក្រុមហ៊ុន Samsung Card
- ប្រធានក្រុមការងារក្រុមហ៊ុន Hyundai Card
- ប្រធានក្រុមការងារក្រុមហ៊ុន CJ Hellovision



លោក យី ផាន់ណា

ប្រធាននាយកប្រតិបត្តិផ្នែកប្រតិបត្តិការ

- បទពិសោធន៍ ១១ ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
- ធ្លាប់កាន់តំណែងសវនករផ្ទៃក្នុង ប្រធានក្រុមសវនករផ្ទៃក្នុង នាយកសាខា នាយកភូមិភាគ នាយករងនាយកដ្ឋានឥណទាន និងនាយក នាយកដ្ឋានឥណទានស្តីទីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ីមខេ
- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសវនកម្ម និងបានចូលរួមសិក្ខាសាលាធំៗទាំងថ្នាក់ជាតិ និងអន្តរជាតិ រួមមានប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី។



លោក កឹម ចន់

ប្រធាននាយកប្រតិបត្តិផ្នែកអភិវឌ្ឍទេពកោសល្យ

- បទពិសោធន៍ ១៥ ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
- ធ្លាប់កាន់តំណែងជាមន្ត្រីឥណទាន គណនេយ្យករ ប្រធានផ្នែកប្រាក់សំណង និងអគ្គប្រយោជន៍ នាយករងនាយកដ្ឋានបុគ្គលិក និងនាយកនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស
- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង និងបរិញ្ញាបត្រផ្នែកគណនេយ្យ



លោក ចេង ប៊ុនធឿន

ប្រធាននាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យ

- បទពិសោធន៍ការងារជាង ៩ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ (អម្រឹត និងហ្គ្រីនសេន ក្រុម)
- ចាប់ផ្តើមការងារពីមន្ត្រីឥណទាន មន្ត្រីគ្រប់គ្រងហានិភ័យ អនុប្រធានផ្នែកកម្ចីប្រធានផ្នែកគ្រប់គ្រងហានិភ័យ និងនាយករងប្រតិបត្តិ
- បរិញ្ញាបត្រផ្នែកអភិវឌ្ឍសេដ្ឋកិច្ច ឆ្នាំ ២០០៧



លោក នី សុគារ

នាយក នាយកដ្ឋានអភិវឌ្ឍផលិតផល

- បម្រើការនៅអង្គការក្រៅរដ្ឋាភិបាលទទួលបានបន្ទុកគម្រោងអភិវឌ្ឍសង្គម សុខភាពកុមារ និងស្ត្រី និងអភិវឌ្ឍធនធានមនុស្ស
- មានបទពិសោធន៍ជាង១០ ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
- ធ្លាប់ជាបេឡាធិការ ប្រធានបេឡា មន្ត្រីផ្នែកសេវាអតិថិជន មន្ត្រីផ្នែកលក់ និងមន្ត្រីជាន់ខ្ពស់រតនាភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត



លោក លី សុពិជា

នាយក នាយកដ្ឋានឥណទាន

- បទពិសោធន៍ការងារជាង ៩ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារឯកទេស
- ចាប់ផ្តើមការងារពីមន្ត្រីឥណទាន មន្ត្រីឥណទានជាន់ខ្ពស់ នាយកតំបន់ ប្រធានផ្នែកឥណទាន និង នាយករងសាខា
- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារឆ្នាំ ២០១៤



លោក ណែម ម៉ាឡេន

នាយក នាយកដ្ឋានឥណទាន

- បទពិសោធន៍ការងារជាង ៨ឆ្នាំ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
- ចាប់ផ្តើមការងារពីមន្ត្រីឥណទាន មន្ត្រីគ្រប់គ្រងឥណទានជាន់ខ្ពស់ នាយកសាខា ជំនួយការនាយក នាយកដ្ឋាន
- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មឆ្នាំ ២០១៥



លោក សៀង នាយ

នាយក នាយកដ្ឋានព័ត៌មានវិទ្យា

- បទពិសោធន៍ការងារជាង៩ ឆ្នាំ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនភតិសន្យា ជាមន្ត្រីអភិវឌ្ឍប្រព័ន្ធ មន្ត្រីអភិវឌ្ឍប្រព័ន្ធជាន់ខ្ពស់ និងប្រធានផ្នែក ព័ត៌មានវិទ្យា
- បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអភិវឌ្ឍប្រព័ន្ធលើផ្នែកទទន់នៅសាកលវិទ្យាល័យ វៀលប្រាយ។



លោកស្រី ចាន់ ដានី

នាយិកា នាយកដ្ឋានរតនាភិបាល

- បម្រើការនៅអង្គការក្រៅរដ្ឋាភិបាលទទួលបានបន្ទុកគម្រោងអភិវឌ្ឍសង្គម សុខភាពកុមារ និងស្ត្រី និងអភិវឌ្ឍធនធានមនុស្ស
- មានបទពិសោធន៍ជាង១០ ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
- ធ្លាប់ជាបេឡាធិការ ប្រធានបេឡា មន្ត្រីផ្នែកសេវាអតិថិជន មន្ត្រីផ្នែកលក់ និងមន្ត្រីជាន់ខ្ពស់រតនាភិបាល នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត



លោក អ៊ុក ថូត

នាយករង នាយកដ្ឋានហិរញ្ញវត្ថុ

- ធ្លាប់ជាប្រធានហិរញ្ញវត្ថុនៅក្រុមហ៊ុនភតិសន្យា ប៊ីអេសភី ហ្វាយនែន ភីអិលស៊ី
- បទពិសោធន៍ការងារជាង៥ ឆ្នាំ នៅក្រុមហ៊ុនសវនកម្ម ខេភីអិមជឿ (កម្ពុជា) ដែលទទួលបានបន្ទុកផ្ទាល់លើផ្នែកផ្សេងៗដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ (ធនាគារ និងមីក្រូ ហិរញ្ញវត្ថុ) សាជីវកម្ម សណ្ឋាគារ អង្គការក្រៅរដ្ឋាភិបាល និងគម្រោងរាជរដ្ឋាភិបាល
- កំពុងបន្តការសិក្សាផ្នែកគណនេយ្យករជំនាញ ACCA នៅវិទ្យាស្ថាន CamEd Business School
- បរិញ្ញាបត្រផ្នែកគណនេយ្យឆ្នាំ ២០១២ ។



លោក ហង ថ័ន្ទជំនោ

នាយករង នាយកដ្ឋានធនធានមនុស្ស និងជំនួយការអគ្គនាយក

- ធ្លាប់ជាអ្នកបកប្រែជាន់ខ្ពស់ បកប្រែផ្ទាល់មាត់ និងជាប្រធានផ្នែកត្រួតពិនិត្យគុណភាព និងជានាយកសាខាគ្រឹះស្ថានអប់រំ
- បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចឆ្នាំ ២០១១ និងបរិញ្ញាបត្រផ្នែកអប់រំឆ្នាំ ២០១២



លោក លឹម រតនៈ

នាយករង នាយកដ្ឋានគ្រប់គ្រងហានិភ័យឥណទាន

- បទពិសោធន៍ជាង ១១ ឆ្នាំនៅក្នុងគ្រឹះស្ថានប្រតិបត្តិករឥណទាន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយបានអភិវឌ្ឍខ្លួនពីមន្ត្រីឥណទាន ប្រធានក្រុម និងនាយកសាខា
- បរិញ្ញាបត្រផ្នែកអភិវឌ្ឍជនបទឆ្នាំ ២០១១

គណៈកម្មាធិការ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ មានទំនួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាភិបាល និងត្រូវបំពេញតួនាទីដូចខាងក្រោម៖

- ធ្វើការវាយតម្លៃអោយបានស៊ីជម្រៅពីយុទ្ធសាស្ត្រ និងដំណើរការអាជីវកម្ម ព្រមទាំងរៀបចំផែនការដែលផ្តោតទៅលើគ្រប់ទិដ្ឋភាពនៃផ្នែកហានិភ័យ
- ធ្វើការវិភាគហានិភ័យទៅថ្ងៃអនាគតដែលរួមបញ្ចូលនូវនិន្នាការ ព្រមទាំងផ្តល់នូវមតិយោបល់ផ្សេងៗជូនគណៈគ្រប់គ្រង
- ត្រួតពិនិត្យមើលឡើងវិញនូវរាល់គោលនយោបាយ និងនីតិវិធីក្នុងការកាត់បន្ថយហានិភ័យ
- ដាក់ចេញនូវតួនាទី ទំនួលខុសត្រូវ និងសិទ្ធិអំណាចក្នុងការគ្រប់គ្រងហានិភ័យដែលកំណត់ពីក្របខណ្ឌនៃផែនការសម្រាប់ក្នុងការគ្រប់គ្រងហានិភ័យ
- ត្រួតពិនិត្យឡើងវិញអោយបានស៊ីជម្រៅស្របតាមស្ថានភាពគ្រប់គ្រងហានិភ័យរបស់គ្រឹះស្ថានដែលបានរាយការណ៍ដោយគណៈគ្រប់គ្រង និងរិះរកសកម្មភាពដែលជាតម្រូវការក្នុងការអនុវត្តដើម្បីអោយសមស្របទៅតាមគោលការណ៍
- ផ្តល់យោបល់ ឬគំនិតផ្សេងៗដល់គណៈគ្រប់គ្រងសម្រាប់សកម្មភាពការពារទុកជាមុនចំពោះកត្តាខាងក្រៅទាំងឡាយ ដែលមានឥទ្ធិពលមកលើប្រតិបត្តិការរបស់ ក្រុមហ៊ុន ដូចជា នយោបាយ សេដ្ឋកិច្ច និងក្របខណ្ឌនៃបទប្បញ្ញត្តិផ្សេងៗ
- ត្រួតពិនិត្យឡើងវិញព្រមទាំងស្ទង់ស្ទង់នូវសុចរិតភាព នៃប្រព័ន្ធគ្រប់គ្រងហានិភ័យ និងធានាថាគោលការណ៍និងយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យគឺត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់
- ត្រួតពិនិត្យឡើងវិញ និងប្រជុំសម្រេចគោលការណ៍គ្រប់គ្រងហានិភ័យ
- លើកយោបល់ និងគំនិតផ្សេងៗដាក់ជូនគណៈគ្រប់គ្រងដើម្បីដាក់ចេញនូវសកម្មភាព ក្នុងការកាត់បន្ថយហានិភ័យ ការទទួលយកហានិភ័យ ឬការរដ្ឋបាលហានិភ័យ ដោយផ្អែកលើរបាយការណ៍ពីផ្នែកគ្រប់គ្រងហានិភ័យ និងផ្នែកសម្របសម្រួលកិច្ចការច្បាប់។





គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម ទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាភិបាលនិងអនុវត្ត ការងារដូចខាងក្រោម៖

- បង្កើត និងត្រួតពិនិត្យនូវការសម្របសម្រួលកិច្ចការច្បាប់ ដោយមានក្រមសីលធម៌ សាធារណៈ
- ត្រួតពិនិត្យនីតិវិធីសម្រាប់សម្របសម្រួលកិច្ចការច្បាប់ ជាមួយបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល
- ត្រួតពិនិត្យមើលលទ្ធផលរកឃើញរបស់ផ្នែកសវនកម្ម និងភ្នាក់ងារអធិការកិច្ច ដទៃទៀត
- ពិភាក្សាពីការមិនយល់ស្របគ្នារវាង សវនករផ្ទៃក្នុង និងសវនករផ្ទៃក្រៅ ព្រមទាំងគណៈគ្រប់គ្រង
- ស៊ើបសួរពីមតិយោបល់ របស់សវនករផ្ទៃក្រៅ អំពីសមត្ថភាពរបស់បុគ្គលិកគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីសវនកម្មផ្ទៃក្នុង
- ត្រួតពិនិត្យឡើងវិញ ពីភាពពេញលេញនៃរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងសម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ
- មើលការខុសត្រូវទៅលើការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនដើម្បីសុវត្ថិភាពទ្រព្យសកម្មរបស់ក្រុមហ៊ុន
- ធ្វើការវាយតម្លៃកម្មវត្ថុរបស់សវនករផ្ទៃក្នុង
- ត្រួតពិនិត្យមើលឡើងវិញនូវការងាររបស់សវនករផ្ទៃក្នុង ព្រមទាំងវាយតម្លៃលទ្ធផលការងាររួម និងការអភិវឌ្ឍសមត្ថភាព
- ធានាអោយបាននូវដំណើរការល្អនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីអធិការកិច្ចរបស់សវនករផ្ទៃក្នុង និងការសហការល្អ ជាមួយរាល់កិច្ចការនៃសវនករផ្ទៃក្រៅ ។

អតិថិជនរបស់យើង



សាន ធារី អាយុ ២៨ ខេត្តកណ្តាល

អាជីវករលក់គ្រឿងឡាន

នាងខ្ញុំឈ្មោះ សាន ធារី អាយុ ២៨ ជាអាជីវករលក់គ្រឿងឡាននៅ ភូមិ ព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ខ្ញុំជាអតិថិជន របស់គ្រឹះស្ថាន ជោគជ័យ ហ្វាយនែន ភីអិលស៊ី សាខាតាខ្មៅ។

មុនពេលប្រើប្រាស់សេវាឥណទានរបស់ ជោគជ័យ ហ្វាយនែន ភីអិលស៊ី ខ្ញុំធ្លាប់ បានស្នើសេវាឥណទាន ពីគ្រឹះស្ថានផ្សេងៗជាច្រើន តែមិនទទួល បានជោគជ័យ ទាល់តែសោះ ដោយសារតែមុខរបរបស់ខ្ញុំមើលទៅមាន ទំហំតូច មិនមានសម្ភារៈ សម្រាប់ដាក់លក់ច្រើន។ មួយរយៈក្រោយមកក៏ មានបុគ្គលិក ជោគជ័យ ហ្វាយនែន ភីអិលស៊ី ចុះមកផ្ទះរបស់ខ្ញុំ ដើម្បី ផ្សព្វផ្សាយពីសេវាឥណទាន នៅពេលនោះខ្ញុំក៏បានសាកសួរព័ត៌មានអំពី សេវាកម្មនៅទីនោះ។ បុគ្គលិកម្នាក់នោះបានផ្តល់ព័ត៌មានយ៉ាងលម្អិតដល់ខ្ញុំ នឹងគ្រួសារ។ ដោយមានការចាប់អារម្មណ៍លើសេវាឥណទាននៃគ្រឹះស្ថាន ជោគជ័យ ហ្វាយនែន ភីអិលស៊ី ខ្ញុំនិងគ្រួសារក៏បានសម្រេចចិត្តដាក់ ស្នើ ឥណទាន ក្រោយមកក៏បានទទួលដំណឹងថា គ្រឹះស្ថានយល់ព្រមផ្តល់ ឥណទានដល់យើងខ្ញុំ នូវចំនួនដែលបានស្នើសុំ និងរយៈពេលបង់សង ត្រឡប់យូរជាងគ្រឹះស្ថានដទៃ ដែលពួកគេមិនហ៊ានផ្តល់ឲ្យ។ ពួកយើងមាន ការសប្បាយរីករាយជាខ្លាំងនៅពេលបានទទួលដំណឹងនេះ ព្រោះមិនសង្ឃឹម ថា គ្រឹះស្ថានយល់ព្រមផ្តល់ទំហំឥណទានដែលពួកយើងបានស្នើនោះទេ។

ក្រោយទទួលបានឥណទានពីគ្រឹះស្ថាន ជោគជ័យ ហ្វាយនែន ភីអិលស៊ី ខ្ញុំនិងគ្រួសារបានយកប្រាក់ទាំងនេះ មកពង្រីកអាជីវកម្មលក់គ្រឿងឡាន របស់យើង ទិញចូលនៅសម្ភារៈដាក់លក់បន្ថែមជាច្រើន ទើបធ្វើឲ្យជីវភាព គ្រួសាររបស់យើងរីកចម្រើនដូចសព្វថ្ងៃ។

អ៊ី ស្រីលាវ អាយុ៣៨

ម្ចាស់ហាងស៊ុប និងផ្ទះសំណាក់

នាងខ្ញុំឈ្មោះ អ៊ី ស្រីលាវ អាយុ៣៨ ជាម្ចាស់ខារ៉ាអូខេ និងផ្ទះសំណាក់មួយ កន្លែង ស្ថិតក្នុង ភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។ សព្វថ្ងៃខ្ញុំ ជាអតិថិជនរបស់គ្រឹះស្ថាន ជោគជ័យ ហ្វាយនែន ភីអិលស៊ី សាខាកំពង់ស្ពឺ។

មុខពេលក្លាយជាអតិថិជន ជោគជ័យ ហ្វាយនែន ភីអិលស៊ី នាងខ្ញុំជាអ្នក លក់ស៊ុប និងភេសជ្ជៈបន្លិបន្លួច។ ដោយសារចង់ពង្រីកមុខរបរធម្មតានេះ ខ្ញុំក៏បានខ្ចីប្រាក់ពី អ្នកចងការប្រាក់នៅក្នុងភូមិម្នាក់ ដែលតម្រូវអោយបង់ សងត្រឡប់ទាំងថ្លៃដើម និងការប្រាក់ដែលមានចំនួនច្រើនលើសលុប ដែល នេះជាហេតុធ្វើអោយជីវភាពគ្រួសារ របស់ខ្ញុំកាន់តែមានភាពលំបាកទៅៗ។ ក្រោយមកមានអ្នកជិតខាងម្នាក់បានណែនាំឲ្យខ្ញុំសាកល្បងទំនាក់ទំនងទៅ កាន់បុគ្គលិករបស់ ជោគជ័យ ហ្វាយនែន ភីអិលស៊ី ដើម្បីសាកសួរព័ត៌មាន លម្អិតអំពីសេវាឥណទាននៅទីនោះ។ ដោយយល់ថា ជោគជ័យ ហ្វាយនែន ភីអិលស៊ីជាក្រុមហ៊ុនផ្តល់កម្ចីនៅក្នុងការប្រាក់ទាប និងមានអាជ្ញាប័ណ្ណច្បាស់ លាស់ពីធនាគារជាតិ ខ្ញុំនិងគ្រួសារក៏សម្រេចដាក់ពាក្យស្នើកម្ចីលើកដំបូង ក្នុងទំហំ \$ ៥,០០០ ដើម្បីបង់ផ្តាច់កម្ចីនៅក្នុងភូមិ ហើយប្រាក់ដែលនៅ សល់ ខ្ញុំយកមកបង្កើនមុខរបរលក់ស៊ុប និងភេសជ្ជៈរបស់ខ្ញុំ។ កន្លងអស់ រយៈពេល៨ខែ ខ្ញុំក៏បាន ដាក់ស្នើកម្ចីបន្ថែម ដើម្បីពង្រីកអាជីវកម្មលើវិស័យ ផ្ទះសំណាក់។ ពីមួយថ្ងៃទៅ មួយថ្ងៃសេដ្ឋកិច្ចគ្រួសាររបស់ខ្ញុំមានការរីកចម្រើន ជាខ្លាំង ធ្វើឲ្យអ្នកនៅក្នុងភូមិមានការភ្ញាក់ផ្អើលពីការផ្លាស់ប្តូរមួយនេះ ពី អ្នកលក់ស៊ុបធម្មតាម្នាក់ រហូតក្លាយជាម្ចាស់ខារ៉ាអូខេ និងផ្ទះសំណាក់។ ទាំងនេះក៏មានការរួមចំណែកពីជោគជ័យហ្វាយនែនភីអិលស៊ីផងដែរដោយ សារមានការប្រឹក្សាយោបល់អាជីវកម្ម និងការផ្តល់កម្ចីក្នុងអត្រាការប្រាក់ ទាប ទើបធ្វើឲ្យគ្រួសាររបស់ខ្ញុំទទួលបានជោគជ័យដូចសព្វថ្ងៃ។



ផលិតផលឥណទាន

ផលិតផលឥណទានសម្រាប់អតិថិជន



កម្ចីទូទៅ

- អតិថិជនគោលដៅ : ប្រជាជនដែលរស់នៅតាមទីប្រជុំជន ឬជនបទដែលមានមុខរបរស្របច្បាប់។
- ទំហំកម្ចី : រហូតដល់ ១២០ លានរៀល ឬ ៣ ម៉ឺនដុល្លារ
- រយៈពេលកម្ចី : រហូតដល់ ៧២ ខែ
- អត្រាការប្រាក់ : ១.២% - ១.៥%
- របៀបបង់សង : សងរំលោះប្រាក់ដើម និងការប្រាក់ប្រចាំខែ សងការប្រាក់ និងប្រាក់ដើមចេញប្រចាំខែ សងការប្រាក់ និងប្រាក់ដើមតាមដំណាក់កាល សងរំលោះប្រាក់ដើមតាមការចរចា សងការប្រាក់រៀងរាល់ខែ និងប្រាក់ដើមនៅចុងវគ្គ

ជោគជ័យ ហ្វាយនែន

ផ្តល់កម្មវិធីអត្រាការប្រាក់ទាប



កម្មវិធីសកម្ម

- អតិថិជនគោលដៅ : ប្រជាជនដែលរស់នៅតាម ជនបទដែលមានមុខរបរសំខាន់លើវិស័យកសិកម្ម។
- ទំហំកម្ចី : រហូតដល់ ២០ លានរៀល ឬ ៥ពាន់ដុល្លារ / រហូតដល់ ៦០ លានរៀល ឬ ១៥ពាន់ដុល្លារ
- រយៈពេលកម្ចី : រហូតដល់ ៦០ ខែ
- អត្រាការប្រាក់ : ១.៣% - ១.៥%
- របៀបបង់សង : បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ បង់ប្រាក់ដើមរំលស់ថេរ និង ការប្រាក់ប្រចាំខែ បង់ប្រាក់ដើម និងការប្រាក់ រំលស់ថេរប្រចាំខែ បង់ប្រាក់ដើមតាម ដំណាក់កាល និងការប្រាក់ប្រចាំខែ

ត្រឹមតែ **30** នាទី
បានទូរស័ព្ទថ្មីភ្លាម

មានតែនៅដៃគូរសហការ  InBizNest Plc.

កម្ចីប្រាក់បៀវត្ស

- អតិថិជនគោលដៅ : បុគ្គលិករបស់ក្រុមហ៊ុន ឬស្ថាប័នដែលជាគូរសហការ ជាមួយក្រុមហ៊ុនដែលជាដៃគូរបស់ជោគជ័យ
- ទំហំកម្ចី : រហូតដល់ ៦ លានរៀល ឬ ១,៥០០ ដុល្លារ
- រយៈពេលកម្ចី : រហូតដល់ ១២ ខែ
- អត្រាការប្រាក់ : ១.៥%
- របៀបបង់សង : បង់ប្រាក់ដើម និងការប្រាក់រំលស់ចេញប្រចាំខែ



កម្ចីទាន់ចិត្ត

ទទួលប្រាក់រយៈពេល **2** ថ្ងៃ ប៉ុណ្ណោះ

និងផ្តល់រង្វាន់ប្រាក់សំណង **10\$** ក្នុងករណី
សេវាកម្មយឺតជាង២ថ្ងៃពីដោតជ័យ ហ្វាយនែន

កម្ចីទាន់ចិត្ត

- អតិថិជនគោលដៅ : ប្រជាជនដែលរស់នៅតាមទីប្រជុំជន ឬជនបទដែលមានមុខរបរស្របច្បាប់។
- ទំហំកម្ចី : រហូតដល់ ១២ លានរៀល ឬ ៣ពាន់ ដុល្លារ
- រយៈពេលកម្ចី : រហូតដល់ ៣៦ ខែ
- អត្រាការប្រាក់ : ១.៥%
- របៀបបង់សង : បង់ប្រាក់ដើមរំលស់ថេរ និងការប្រាក់ប្រចាំខែ បង់ប្រាក់ដើម និងការប្រាក់រំលស់ថេរប្រចាំខែ



កម្មវិធីអនុវត្ត

- អតិថិជនគោលដៅ : បុគ្គលដែលជាម្ចាស់ អាជីវកម្ម ឬក្រុមហ៊ុនស្ថាប័នដែលមានមុខរបរស្របច្បាប់
- ទំហំកម្ចី : ធំជាង ១២០ - ២០០ លានរៀល ឬ ៣ - ១០ ម៉ឺនដុល្លារ
- រយៈពេលកម្ចី : រហូតដល់ ១២០ ខែ
- អត្រាការប្រាក់ : ១.១៥% - ១.៥%
- របៀបបង់សង : បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ បង់ប្រាក់ដើមរំលស់ថេរ និងការប្រាក់ប្រចាំខែ បង់ប្រាក់ដើម និងការប្រាក់រំលស់ថេរប្រចាំខែ បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ

ផលិតផលឥណទានសម្រាប់បុគ្គលិក



កម្ចីទូទៅបុគ្គលិក

- អតិថិជនគោលដៅ : បុគ្គលិកដែលបម្រើការងារបានយ៉ាងតិច ៦ ខែ
- ទំហំកម្ចី : រហូតដល់ ៨ ដងនៃប្រាក់ខែសុទ្ធ និង មិនលើសពី ៥.០០០ ដុល្លារ
- រយៈពេលកម្ចី : រហូតដល់ ៣៦ ខែ
- អត្រាការប្រាក់ : ១.១%
- របៀបបង់សង : សងការប្រាក់ និងប្រាក់ដើមថេរ្យចាំខែ

កម្ចីទិញទ្រព្យបុគ្គលិក

- អតិថិជនគោលដៅ : បុគ្គលិកដែលបម្រើការងារបានយ៉ាងតិច ១២ ខែ
- ទំហំកម្ចី : រហូតដល់លទ្ធភាពអតិបរមា និង មិនលើសពី ១០.០០០ ដុល្លារ។
- រយៈពេលកម្ចី : រហូតដល់ ៦០ ខែ
- អត្រាការប្រាក់ : ១%
- របៀបបង់សង : សងការប្រាក់ និងប្រាក់ដើមថេរ្យចាំខែ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានក្តីសោមនស្សរីករាយធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ជោគជ័យ ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (“គ្រឹះស្ថាន”) ដែលបានធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់គ្រឹះស្ថាន គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុដែលមាននិរន្តរភាពជូនសហគ្រាសធុនតូច និងមធ្យម និងគ្រួសារ ដែលមានប្រាក់ចំណូលទាបនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់គ្រឹះស្ថាន សម្រាប់ការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ មានដូចខាងក្រោម:

	សម្រាប់ការិយបរិច្ឆេទ បញ្ចប់ត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		សម្រាប់ការិយបរិច្ឆេទ បញ្ចប់ត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខាតមុនបង់ពន្ធ	(306,878)	(1,233,035)	(259,943)	
ពន្ធលើប្រាក់ចំណេញ	(15,431)	(62,002)	(3,253)	
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(322,309)	(1,295,037)	(263,196)	

ភាគលាភ

គ្រឹះស្ថានពុំបានប្រកាស ឬបង់ភាគលាភនិង ក្រុមប្រឹក្សាភិបាលមិនបាន ផ្តល់អនុសាសន៍ ក្នុងការបែងចែកភាគលាភ ដែលត្រូវបង់ក្នុង ការិយបរិច្ឆេទនេះទេ។

ដើមទុន

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ គ្រឹះស្ថាន បានដាក់លិខិតស្នើសុំបន្ថែម ដើមទុនពី ១,៥០០,០០០ ដុល្លារអាមេរិក ដល់ ៣,៥០០,០០០ ដុល្លារអាមេរិក ស្មើនឹង ១៤,០៦៣,០០០,០០០ រៀល។ គ្រឹះស្ថានបាន ទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា អំពីការដំឡើងដើមទុននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែល របាយការណ៍ហិរញ្ញវត្ថុ របស់គ្រឹះស្ថានត្រូវបានរៀបចំឡើង ក្រុមប្រឹក្សា ភិបាលបានចាត់វិធានការសមស្រប ដើម្បី បញ្ជាក់ថាវិធាន ការទាក់ទងទៅនឹងការលុប បំបាត់ចោលឥណទានអាក្រក់ និងការធ្វើសំ វិធានធន លើឥណទានជាប់ សង្ស័យត្រូវបាន ធ្វើឡើង ហើយក្រុមប្រឹក្សាភិបាល ជឿជាក់ថា រាល់ឥណទានដែលបានដឹងថា មិនអាចទារ បានត្រូវបានលុបបំបាត់ចោល ហើយសិរិធាន ធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់ សម្រាប់ ឥណទាន ដែលជាប់សង្ស័យ។

សំរាប់ការិយបរិច្ឆេទបញ្ចប់ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គ្រឹះស្ថានបានលុបឥណទានចេញពីប ញ្ជីដែលស្មើនឹង ទឹកប្រាក់ ២,៤៨៣ ដុល្លារអាមេរិក។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបាន ចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ ដែល បានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់គ្រឹះស្ថាន ហើយដែលទំនងជាមិនអាចទទួលស្គាល់បាន នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាច ប្រមូលបានជាក់ស្តែង។ នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ ការកំណត់តម្លៃទ្រព្យសកម្ម ចរន្តនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់គ្រឹះស្ថានថា មានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើត ឡើង ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យ សកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ថាមានភាពមិនត្រឹមត្រូវ និងមិន សមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន:

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់គ្រឹះស្ថាន ដែលកើតមានឡើងចាប់តាំងពីថ្ងៃ ចុងការិយបរិច្ឆេទក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ក្រៅអំពីការ បង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ។
- (ខ) បំណុលយថាហេតុណាមួយ ដែលកើតមានឡើងចំពោះគ្រឹះស្ថានចាប់តាំងពីថ្ងៃចុង ការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់គ្រឹះស្ថាន ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់គ្រឹះស្ថាន ដែលត្រូវសង ឬ អាចនឹងត្រូវសងក្នុងរយៈពេល ១២ ខែ បន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹង ធ្វើឲ្យមានផលប៉ះពាល់ ឬ អាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់គ្រឹះស្ថាន ក្នុងការបំពេញ កាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានរំកិលចេញ នៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាល មានមតិថាលទ្ធផលនៃការធ្វើប្រតិបត្តិការរបស់គ្រឹះស្ថាន ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់គ្រឹះស្ថានក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តផ្សេងទៀតកើតឡើងក្រោយនាថ្ងៃចេញរបាយការណ៍នេះ ដែលតម្រូវឲ្យមានការលាតត្រដាង ឬនិយ័តភាពក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយនៅក្នុងកំណត់សំគាល់ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

- **Mr. Moon Kyu Choi** ប្រធានក្រុមប្រឹក្សាភិបាល
- **Mr. Cheon Gil Park** អភិបាល និងអគ្គនាយកប្រតិបត្តិ
- **Mr. Jung Hoon Kim** អភិបាលឯករាជ្យ

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាគូភាគីមួយក្នុង គោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយមធ្យោបាយទិញយកភាគហ៊ុន ឬលិខិត បំណុលពីគ្រឹះស្ថាន ឬពីក្រុមហ៊ុនដទៃទៀតទេ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមាន សមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួល បាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈ ការចុះកិច្ចសន្យាធ្វើឡើងដោយគ្រឹះស្ថាន ឬដោយក្រុមហ៊ុនពាក់ព័ន្ធនឹងក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលសមាជិក ក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទ បញ្ចប់ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖ (ក) អនុវត្តនូវគោលនយោបាយគណនេយ្យដែលសមស្របដោយផ្អែកលើការវិនិច្ឆ័យនិងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។

- (ខ) អនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពត្រឹមត្រូវ គឺត្រូវបង្ហាញពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ឲ្យមានប្រសិទ្ធភាព ។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួល ខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់ មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការគ្រឹះស្ថាន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ
- (ង) ត្រួតពិនិត្យ និងដឹកនាំគ្រឹះស្ថានឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេច ដែលមានសារៈសំខាន់ទាំងឡាយ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់គ្រឹះស្ថាន ហើយត្រូវប្រាកដថាកិច្ចការនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវវាលតម្រូវការដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំសូមធ្វើការអនុម័ត លើរបាយការណ៍ហិរញ្ញវត្ថុដែលជាមតិរបស់យើងខ្ញុំបានបង្ហាញនូវភាពត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់ជោគជ័យ ហ្វាយនែន ភីអិលស៊ី នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់គ្រឹះស្ថាន សម្រាប់ការិយ បរិច្ឆេទ បញ្ចប់ត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល៖



លោក **Cheon Gil Park**
អគ្គនាយកប្រតិបត្តិ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 23 ខែមេសា ឆ្នាំ 2019

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក
ដោយឥតយោល ហ្វាយនែន ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ របស់ដោយឥតយោល ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (“គ្រឹះស្ថាន”) ដែលរួមមានតារាងតុល្យការ នាថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ ២០១៨ និងរបាយការណ៍លទ្ធផល របាយការណ៍ស្តីពីបម្រែបម្រួលមូលធននិងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងកំណត់សំគាល់ ដែលរួមមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗផងដែរ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសាធារណៈ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់គ្រឹះស្ថាននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ របស់គ្រឹះស្ថានសម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួល ខុសត្រូវរបស់យើងខ្ញុំដែលស្រប

តាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីធនាគារដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំ ជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំ ប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលត្រឹមកាលបរិច្ឆេទ នៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។ ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗហើយពិចារណាថា តើព័ត៌មានផ្សេងៗនោះមានភាពមិនស្របគ្នាជាសារវន្ត ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹង របស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្មឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។ ប្រសិនបើ ការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាច ឲ្យយើងខ្ញុំសន្និដ្ឋាន ថាមានកំហុសឆ្គងជាសារវន្តកើតឡើង យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យរៀបរយផុតពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់គ្រឹះស្ថានក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួល ខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្មនិងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការគ្រឹះស្ថាន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។ អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការ បង្ហាញ ខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួម ព្រមព្រៀង ទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយប៉ុន្តែ វាមិនអាចធានាថា គ្រប់ពេលវេលានៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃ កម្ពុជាអាច រកឃើញនូវកាបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្ត អាចកើតឡើងដោយ សារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការ ក្លែងបន្លំ ឬកំហុសឆ្គងតែ មួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើ របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យ ដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយម ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារ តែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្មដើម្បីឆ្លើយ តបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ ជាមូលដ្ឋានក្នុងការបញ្ជាក់មតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិន អាចរកឃើញនូវ ការបង្ហាញ ខុសជា សារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈ ខ្ពស់ជាងការបង្ហាញ ខុសកើតឡើង ពីកំហុសឆ្គងដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការ យុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយ ចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បី រៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញ មតិ លើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់គ្រឹះស្ថានឡើយ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលគ្រឹះស្ថាន បានប្រើប្រាស់និងភាព សម ហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបាន ធ្វើឡើង ដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយ ដោយផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបានធ្វើការសន្និដ្ឋានថាតើភាពមិនច្បាស់លាស់ សារវន្ត ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឫលក្ខខណ្ឌ ដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់គ្រឹះស្ថាន ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ជូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការ លាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមាន លក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាង សវនកម្មដែលប្រមូលបាន ត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម របស់យើងខ្ញុំ។

យ៉ាងណាក៏ដោយព្រឹត្តិការណ៍ឫលក្ខខណ្ឌ នាពេលអនាគតអាចធ្វើឲ្យគ្រឹះស្ថានបញ្ឈប់ និរន្តរភាពអាជីវកម្ម ។

- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹម សារនៃរបាយការណ៍ហិរញ្ញវត្ថុ ទាំងមូល ដែលរួមបញ្ចូល ទាំងការលាតត្រដាងព័ត៌ មាន និងវាយតម្លៃថាតើរបាយការណ៍ ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និង ព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាច សម្រេចបាននូវ ការបង្ហាញរបាយការណ៍ ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើ អភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀតវិសាលភាពនិង ពេលវេលាដែលបានគ្រោងទុក សម្រាប់ការធ្វើសវន កម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលមានរួមបញ្ចូលទាំងចំណុច ខ្វះខាតនៃការគ្រប់ គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុង អំឡុងពេលធ្វើ សវនកម្ម។

តំណាងក្រុមហ៊ុន **អេចអឌីភី & អិស៊ូស៊ីអេត ខូ អិលធីឌី**



ពៅ ដាក់
Partner
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩

របាយការណ៍ហិរញ្ញវត្ថុ ហ្វាយនែន ភីអិលស៊ី

តារាងតុល្យការនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម			
សាច់ប្រាក់ក្នុងដៃ	45,402	182,425	2,520
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	2,075,500	8,339,359	552,256
ប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារនានា	688,836	2,767,743	413,302
ឥណទានផ្តល់ដល់អតិថិជន	13,018,726	52,309,241	2,467,753
ទ្រព្យសកម្មផ្សេងៗ	134,743	541,397	50,689
ទ្រព្យ និងបរិក្ខារ	180,557	725,478	135,949
ទ្រព្យសកម្មអរូបី	27,002	108,494	19,551
សរុបទ្រព្យសកម្ម	16,170,766	64,974,137	3,642,020

បំណុល និងមូលធន

បំណុល

បំណុលផ្សេងៗ	272,781	1,096,033	33,283
បំណុលពន្ធលើប្រាក់ចំណេញ	-	-	-
បុរេប្រទានពីភាគទុនិក	12,150,000	48,818,700	1,700,000
បំណុលរយៈពេលយូរ	850,000	3,415,300	688,443
សរុបបំណុល	13,272,781	53,330,033	2,421,726

មូលធន

ដើមទុន	1,500,000	6,027,000	1,000,000
ដើមទុនបន្ថែមក្នុងឆ្នាំ	2,000,000	8,036,000	500,000
ប្រាក់ខាតបង្គរ	(279,706)	(1,123,858)	(16,510)
ខាតក្នុងឆ្នាំ	(322,309)	(1,295,038)	(263,196)
សរុបមូលធន	2,897,986	11,644,104	1,220,294

សរុបបំណុល និងមូលធន	16,170,766	64,974,137	3,642,020
---------------------------	-------------------	-------------------	------------------

ជោគជ័យ ហ្វាយនែន ភីអិលស៊ី

របាយការណ៍លទ្ធផលសម្រាប់ការិយបរិច្ឆេទ បញ្ចប់ត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	សម្រាប់ការិយបរិច្ឆេទ បញ្ចប់ត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		សម្រាប់ការិយបរិច្ឆេទ បញ្ចប់ត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការប្រាក់	1,154,862	4,640,236	269,070
ចំណាយការប្រាក់	(438,999)	(1,763,898)	(91,669)
ចំណូលពីការប្រាក់សុទ្ធ	715,863	2,876,338	177,401
ចំណូលពីប្រតិបត្តិការ ផ្សេងៗ	388,118	1,559,458	56,385
ចំណាយទូទៅ និងរដ្ឋបាល	(1,294,295)	(5,200,477)	(443,320)
សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ	(116,564)	(468,354)	(50,409)
ប្រាក់ខាតមុនដកពន្ធ	(306,878)	(1,233,035)	(259,943)
ចំណាយពន្ធលើប្រាក់ចំណេញ	(15,431)	(62,002)	(3,253)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	(322,309)	(1,295,037)	(263,196)

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសម្រាប់ការិយបរិច្ឆេទ បញ្ចប់ត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសម្រាប់ការិយបរិច្ឆេទ បញ្ចប់ត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	ដុល្លារអាមេរិក	ប្រាក់ខាតបង្ក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនាថ្ងៃទី 01 ខែមករា ឆ្នាំ 2017	1,000,000	(16,510)	983,490
ដើមទុនបន្ថែមសម្រាប់ការិយបរិច្ឆេទ	500,000	-	500,000
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	(263,196)	(263,196)
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	1,500,000	(279,706)	1,220,294
(សមមូលពាន់រៀល)	6,055,500	(1,129,173)	4,926,327
សមតុល្យនាថ្ងៃទី 01 ខែមករា ឆ្នាំ 2018	1,500,000	(279,706)	1,220,294
ដើមទុនបន្ថែមសម្រាប់ការិយបរិច្ឆេទ	2,000,000	-	2,000,000
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	(322,309)	(322,309)
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	3,500,000	(602,015)	2,897,985
(សមមូលពាន់រៀល)	14,063,000	(2,418,896)	11,644,104

របាយការណ៍លំហូរទឹកប្រាក់

របាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទ បញ្ចប់ត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	សម្រាប់ការិយបរិច្ឆេទ បញ្ចប់ត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		សម្រាប់ការិយបរិច្ឆេទ បញ្ចប់ត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017
	ដុល្លារអាមេរិក	ពាន់រៀល	US\$
លំហូរទឹកប្រាក់ ពីសកម្មភាពប្រតិបត្តិការ			
ខាត មុនដកចំណាយពន្ធ	(306,878)	(1,233,035)	(259,943)
និយ័តកម្ម ៖			
រំលស់ទ្រព្យសម្បត្តិ	44,984	180,746	19,684
សវិធានធនសម្រាប់ឥណទាន អាក្រក់ និង ជាប់សង្ស័យ	114,126	458,558	42,527
	(147,768)	(593,731)	(197,732)
បម្រែបម្រួល ៖			
ឥណទានអតិថិជន	(10,665,099)	(42,852,368)	(1,141,620)
ទ្រព្យសកម្មផ្សេងៗ	(84,054)	(337,730)	(27,169)
បំណុលផ្សេងៗ	239,498	962,303	29,307
សាច់ប្រាក់ប្រើក្នុងសកម្មភាពប្រតិបត្តិការ	(10,509,655)	(42,227,795)	(1,139,482)
ពន្ធដែលបានបង់	(15,431)	(62,002)	(3,504)

សាច់ប្រាក់សុទ្ធប្រើក្នុងកម្មភាពប្រតិបត្តិការ	(10,672,854)	(42,883,528)	(1,340,718)
លំហូរទឹកប្រាក់ សកម្មភាពវិនិយោគ			
ការទិញទ្រព្យ និងបរិក្ខារ	(86,693)	(348,332)	(61,219)
ការទិញទ្រព្យសកម្មអរូបី	(10,350)	(41,586)	-
ប្រាក់តម្កល់ធានាលើដើមទុន	(25,000)	(100,450)	-
សាច់ប្រាក់សុទ្ធប្រើក្នុងកម្មភាពវិនិយោគ	(122,043)	(490,368)	(61,219)
លំហូរទឹកប្រាក់ សកម្មភាពហិរញ្ញប្បទាន			
បុរេប្រទានពីភាគទុនិក	10,450,000	41,988,100	1,123,517
បំណុលរយៈពេលយូរ	161,557	649,136	688,443
សាច់ប្រាក់ទទួលបានពីដើមទុនថ្មី	-	-	-
ដើមទុនបន្ថែមក្នុងឆ្នាំ	2,000,000	8,036,000	500,000
សាច់ប្រាក់សុទ្ធទទួលបានពីកម្មភាពហិរញ្ញប្បទាន	12,611,557	50,673,236	2,311,960
ការកើនឡើងនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ	1,816,660	7,299,340	910,020
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ	918,078	3,688,837	8,058
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	2,734,738	10,988,177	918,078



**សាខា
កំពង់ស្ពឺ**

**សាខា
ជើងព្រៃ**

**សាខា
តាកែវ**

**សាខា
ថ្ពល់ទទឹង**

**សាខា
ស្ទឹងមានជ័យ**

**សាខា
ទួលគោក**



**ការិយាល័យកណ្តាល
និងស្ទឹងមានជ័យ**

អគារ ១-11 ផ្លូវ វ៉ែងស្រែង
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ
ទូរស័ព្ទ: 023 922 126
អ៊ីមែល: info@chokchey.com.kh
គេហទំព័រ: www.chokchey.com.kh



ការិយាល័យ សាខាទួកគោត
ផ្លូវឧកញ៉ា ម៉ុងប៊ុន ភូមិគង្គាធុស
សង្កាត់ទួលសង្កែទី២
ខណ្ឌបុស្សីកែវ រាជធានីភ្នំពេញ
ទូរស័ព្ទ: 023 922 126



ការិយាល័យ សាខាតាកែវ
ផ្លូវលេខ 115 ភូមិព្រែកសំរោង ៣
សង្កាត់តាកែវ ក្រុងតាកែវ
ខេត្តកណ្តាល
ទូរស័ព្ទ: 023 922 126



ការិយាល័យ សាខាកំពង់ស្ពឺ
ភូមិអង្គសើរ សង្កាត់រកាជី
ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ទូរស័ព្ទ: 023 922 126



ការិយាល័យ សាខាថ្ពល់ទទឹង
ផ្លូវជាតិលេខ៤ ភូមិព្រៃគុយ
ឃុំត្រពាំងគង ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ
ទូរស័ព្ទ: 023 922 126



ការិយាល័យ សាខាជើងព្រៃ
ភូមិស្ពឺន ឃុំស្ពឺទ្វេ ស្រុកជើងព្រៃ
ខេត្តកំពង់ចាម
ទូរស័ព្ទ: 023 922 126